

របាយការណ៍ ប្រចាំឆ្នាំ **PF** ២០២៣

ការិយាល័យកណ្តាល

អគារលេខ ១៣២ ផ្លូវលេខ ១៩៣ កែងផ្លូវ ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ។

ទូរសព្ទ: ០២៣ ៩៧០ ០០០

អ៊ីមែល: info@prasethpheapfinance.com.kh

គេហទំព័រ : www.prasethpheapfinance.com.kh

១. ចំណាប់អារម្មណ៍របស់ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល	១
២. ចំណាប់អារម្មណ៍របស់អគ្គនាយក	៥
៣. អំពីប្រសិទ្ធភាព ហ្វាយនែន ក៏អិលស៊ី	៧
ប្រវត្តិរបស់ប្រសិទ្ធភាព	៨
ចក្ខុវិស័យ និងបេសកកម្ម	៩
សមិទ្ធផល របស់ប្រសិទ្ធភាព	១០
បណ្តាញសាខា	១១
ផលិតផល	១៣
ចំណាប់អារម្មណ៍អតិថិជន	១៥
៤. អភិបាលកិច្ច	១៧
ភាគទុនិក	១៨
រចនាសម្ព័ន្ធ	១៨
ក្រុមប្រឹក្សាភិបាល	១៩
គណៈគ្រប់គ្រង	២១
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល	២៤
៥. ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក	២៦
៦. ដំណើរកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក	៣១
៧. របាយការណ៍សវនកម្ម	៣៣



ចំណាប់អារម្មណ៍របស់ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល



ចំណាប់អារម្មណ៍របស់ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល



តាងនាមឱ្យក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ខ្ញុំបានមានកិត្តិយស និងសេចក្តីសោមនស្សរីករាយសូមធ្វើការដាក់បង្ហាញ នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣។

ចាប់តាំងពីដើមឆ្នាំ២០២៣ យើងសម្គាល់ឃើញថាស្ថានភាព ជំងឺរីករាលដាលកូវីដ-១៩ មានការធូរស្រាលល្អប្រសើរឡើងវិញ ក៏ប៉ុន្តែបើពិនិត្យទៅមើល ស្ថានភាពសេដ្ឋកិច្ចពិភពលោកវិញពុំទាន់មានភាពល្អប្រសើរនៅឡើយ ដោយមានការកើនឡើងអតិផរណាមានដូចជា៖ ការប្រែប្រួលអត្រាការប្រាក់ អត្រាប្តូរប្រាក់ ចំណាយកើនឡើង ប្រេងឥន្ធនៈឡើងថ្លៃ ការផ្ទុះសង្គ្រាមបន្តបន្ទាប់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈដែលសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន មិនទាន់បានបញ្ចប់ នៅតែបន្តអូសបន្លាយ ដែលជាហេតុធ្វើឱ្យមានក្តីព្រួយបារម្ភកាន់តែខ្លាំង ដែលនឹងអាចក្លាយជាវិបត្តិសកល ដែលធ្វើឱ្យមានផលប៉ះពាល់ដល់កំណើននៃការលូតលាស់សេដ្ឋកិច្ច របស់ប្រទេសកម្ពុជាផងដែរ ដែលជាហេតុធ្វើឱ្យមានការកើនឡើងនៃអតិផរណាថ្លៃទំនិញ ការចំណាយរបស់

ប្រជាជនមានការកើនឡើង និងចំណូលមានការធ្លាក់ចុះជាដើម។ ដើម្បីឆ្លើយតបនឹងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗ និងវិធានការយ៉ាងច្រើន ដើម្បីកាត់បន្ថយអតិផរណា និងរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ផងដែរ។

ទោះបីជានៅក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានផលប៉ះពាល់យ៉ាងណាក្តី ក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានប្រឹងប្រែងចូលរួមអភិវឌ្ឍប្រទេសបានមួយចំណែកផងដែរ។ ដោយគ្រឹះស្ថាននៅតែបន្តការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលមានអត្រាការប្រាក់សមរម្យ អាចឱ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុ បានតាមតម្រូវការរបស់ពួកគាត់ ដែលរួមមាន ការពង្រីកមុខរបរ ឬអាជីវកម្ម ការធ្វើកសិកម្ម ការកែលម្អគេហដ្ឋាន ព្រមទាំងអាចទិញសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលចាំបាច់នៅក្នុងគ្រួសារ។ ទន្ទឹមនឹងនេះ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រសិទ្ធភាព ហ្វាយនែន បានបម្រើសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនសកម្មសរុបចំនួន១.៣៧៧នាក់ ដែលគិតជាទឹកប្រាក់ដុលសរុបមានចំនួន ៤.៩៧៩.០៥៩ ដុល្លារអាមេរិក ឥណទានដែលមានហានិភ័យរក្សានៅត្រឹម ១៤,៣៣%។


ក្នុងឱកាសនេះដែរ ខ្ញុំសូមអរគុណដល់បុគ្គលិក ក៏ដូចជាថ្នាក់គ្រប់គ្រង ប្រសិទ្ធភាព ហ្វាយនែន ទាំងអស់ដែលបាន ប្តេជ្ញាចិត្តបម្រើសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈជូនដល់អតិថិជនរបស់យើង។

ជាកិច្ចបញ្ចប់ខ្ញុំ ក៏សូមថ្លែងអំណរអរគុណ និងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ រាជរដ្ឋាភិបាល ធនាគារជាតិ នៃ កម្ពុជា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងការណែនាំ ចំពោះគ្រឹះស្ថានយើងខ្ញុំជាបន្តបន្ទាប់រហូតមក។

ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា ហេង សំរិន គួច ម៉េងលី



ចំណាប់អារម្មណ៍របស់អគ្គនាយក

ចំណាប់អារម្មណ៍របស់អគ្គនាយក



ជាបឋម ខ្ញុំបាទសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងសាធារណៈជន របស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ដែលតែងតែគាំទ្រ និងបន្តការគាំទ្រការផ្តល់សេវាកម្ម ហិរញ្ញវត្ថុ ទទួលបាននូវទំនុកចិត្ត ជឿជាក់ ល្បឿនហ័សទាន់ចិត្ត មានតម្លាភាព មកលើ គ្រឹះស្ថានយើងខ្ញុំ។

ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានទទួលអាជ្ញាបណ្ណពេញលេញស្របច្បាប់ ជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននេះ តាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈ ផ្តល់នូវទំនុកចិត្តជូនដល់អតិថិជន ជាពិសេសអនុលោមទៅតាមច្បាប់ និងប្រកាសនានារបស់អាជ្ញាធរពាក់ព័ន្ធ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានបានធ្វើ

ប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា មានអតិថិជនសកម្មសរុប ១.៣៧៧នាក់ មានសាខាប្រតិបត្តិការចំនួន៤ ផលបត្រ ឥណទានសរុបមានចំនួន ៤.៩៧៩.០៥៩ ដុល្លារអាមេរិក។ ទោះបីជាក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចសកលលោកទទួលរងផល ប៉ះពាល់ ដោយជំងឺកូវីដ-១៩ ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់ បានបញ្ចប់នៅឡើយ ក៏ប្រទេសកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចបានផងដែរ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានកំពុង ជំរុញការគ្រប់គ្រងរដ្ឋតាមបែបឌីជីថល ក្នុងនោះគ្រឹះស្ថានបានខិតខំប្រឹងប្រែងបន្តអភិវឌ្ឍខ្លួន ដើម្បីឱ្យមានភាពរីកចម្រើនជា បន្តបន្ទាប់ក្នុងការកែលម្អ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូលរបស់ខ្លួនឱ្យស្របទៅតាមយុគសម័យឌីជីថល រួមចំណែក ជួយទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូលផងដែរ។

ជាកិច្ចបញ្ចប់តាងនាមឱ្យគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ខ្ញុំបាទសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគទុនិក និងប្រធានក្រុមប្រឹក្សាភិបាលដែលបានដឹកនាំ និងគាំទ្រដល់ដំណើរការប្រតិបត្តិការរបស់គ្រឹះស្ថាន ព្រម ទាំងសូមសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ធនាគារជាតិ នៃ កម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃ គូអាជីវកម្ម និងអតិថិជនទាំងអស់ ដែលបានផ្តល់ទំនុកចិត្តគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដល់ដំណើរការប្រតិបត្តិការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។

អគ្គនាយក

ស៊ីន សិសិដ្ឋ



អំពីប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

ប្រវត្តិរបស់ប្រសិទ្ធភាព


២០០៥ ប្រសិទ្ធភាពហ្វាយនែន គឺជាគម្រោងមួយក្នុង ចំណោមគម្រោងជាច្រើនរបស់មូលនិធិ ម៉ែងលីវេ.គូច ដែលជាមូលនិធិមិនស្វែងរកប្រាក់ចំណេញ។

២០១៦ អង្គការប្រជាជាតិហិរញ្ញវត្ថុ បានទទួលអាជ្ញាបណ្ណ ប្រកបអាជីវកម្មជាផ្លូវការពីធនាគារជាតិ នៃ កម្ពុជា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដែលមានលេខសម្គាល់ ម.ហ ៧៣ ហើយបានប្តូរឈ្មោះជា **"ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី"**

២០១៨ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានផ្លាស់ប្តូរ អាសយដ្ឋានការិយាល័យកណ្តាល៖

- **ទីស្នាក់ការចាស់៖** លេខ២៧៨ ផ្លូវលេខ១៩៩ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
- **ទីស្នាក់ការបច្ចុប្បន្ន៖** អាគារលេខ១៣២ ផ្លូវលេខ១៩៣ កែងផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

២០២១ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានធ្វើបច្ចុប្បន្ន ភាពប្រព័ន្ធធនាគារស្នូល ឱ្យមានសមត្ថភាពពេញលេញ ដោយអនុលោមតាមរបាយការណ៍ហិរញ្ញវត្ថុ ស្តង់ដារអន្តរជាតិនៅកម្ពុជាសម្រាប់សហគ្រាស ធុនតូច និងមធ្យម (CIFRS for SME)។



២០១៣ ដើម្បីសម្រេចបានតាមទស្សនវិស័យ របស់ខ្លួន **"...ធ្វើឱ្យជីវិតកាន់តែប្រសើរឡើង"** ហើយប្រាក់កម្ចីក៏មាន កំណើនកើនឡើងផងដែរនោះ គម្រោងមូលនិធិនេះ ក៏បាន កម្លាយខ្លួនមកជាអង្គការប្រជាជាតិហិរញ្ញវត្ថុ ដែលទទួល បានអាជ្ញាបណ្ណប្រកបអាជីវកម្មពីក្រសួងមហាផ្ទៃ ផ្តល់ប្រាក់ កម្ចីជាមួយអត្រាការប្រាក់ទាប ជូនដល់សាធារណៈជនគ្រប់ ស្រទាប់វណ្ណៈ។

២០១៧ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានបើកសាខា រាជធានីភ្នំពេញ សាខាស្រុកបាទី សាខាខេត្តកំពង់ស្ពឺ និង សាខាស្រុកជើងព្រៃ។

២០១៩ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានផ្លាស់ប្តូរប្រព័ន្ធ គ្រប់គ្រងធនាគារស្នូល ពីប្រព័ន្ធហ្វាយផ្លាស (FIPLUS System) ហើយប្តូរមកប្រើប្រាស់ប្រព័ន្ធមរកត (Morakot System) វិញ។

២០២៣ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ដាក់ឱ្យសាកល្បង អនុវត្តប្រព័ន្ធខ្ចីដីថវិកា Loan Origination System (LOS) ទៅក្នុងប្រព័ន្ធធនាគារស្នូល មរកត (Morakot System)។

ចក្ខុវិស័យ និងបេសិកកម្ម



ចក្ខុវិស័យ

“ ជាគ្រឹះស្ថានដែលមានទំនុកចិត្ត និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ”។




បេសិកកម្ម

ផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន និងជនបទ ប្រកបដោយ
តម្លាភាព និងក្រមសីលធម៌ វិជ្ជាជីវៈ។

សមិទ្ធផល របស់ប្រសិទ្ធភាព

■ ២០២១ ■ ២០២២ ■ ២០២៣


អតិថិជន




ផលបត្រឥណទានសរុប (គិតជាដុល្លារ)




ចំនួនទ្រព្យសកម្ម




ប្រាក់ចំណេញសុទ្ធ (គិតជាដុល្លារ)




សាខា




បុគ្គលិក



ភាគរយនៃឥណទានជាប្រាក់រៀល



អតិថិជនប្រាក់រៀល



បណ្តាញសាខា

១. ការិយាល័យកណ្តាល

អគារលេខ៖ ១៣២ ផ្លូវលេខ ១៩៣ កែងផ្លូវលេខ ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ៊ីមែល : info@prasethpheapfinance.com.kh

ទូរសព្ទ : ០៩៣ ៩៧ ០០០០ / ០១៧ ៦៤២ ៣១៩

គេហទំព័រ : www.prasethpheapfinance.com.kh

២. សាខារាជធានីភ្នំពេញ

អគារលេខ៖ ១៣២ ផ្លូវលេខ ១៩៣ កែងផ្លូវលេខ ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ៊ីមែល : pnpbm@prasethpheapfinance.com.kh

ទូរសព្ទ : ០៨៦ ២២២ ៨១៣ / ០៨៦ ៥៦៧ ៦៨៩

គេហទំព័រ : www.prasethpheapfinance.com.kh

៣. សាខាស្រុកបាទី

ផ្លូវជាតិលេខ ២ ភូមិបាទី ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

អ៊ីមែល : btibm@prasethpheapfinance.com.kh

ទូរសព្ទ : ០៨៦ ២២២ ៨១២ / ០៨៦ ៥៦៧ ៨១៧

គេហទំព័រ : www.prasethpheapfinance.com.kh

៤. សាខាខេត្តកំពង់ស្ពឺ

ផ្លូវជាតិលេខ ៤ ភូមិអង្គសេរី សង្កាត់កាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

អ៊ីមែល : kpsbm@prasethpheapfinance.com.kh

ទូរសព្ទ : ០៨៦ ២២២ ៧៥១ / ០៨៦ ៥៦៧ ៨០៣

គេហទំព័រ : www.prasethpheapfinance.com.kh

៥. សាខាស្រុកជើងព្រៃ


ផ្លូវជាតិលេខ ៦ ភូមិតាសែន ឃុំសូទិញ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អ៊ីមែល : chpbm@prasethpheapfinance.com.kh

ទូរសព្ទ : ០៨៦ ២២២ ៧៥៨ / ០៨៦ ៥៦៧ ៨១៣

គេហទំព័រ : www.prasethpheapfinance.com.kh

ការគ្របដណ្តប់តំបន់ប្រតិបត្តិការ



ផលិតផល និងសេវាកម្ម

កម្ចីអាជីវកម្ម



កម្ចីអាជីវកម្មបង្កើតឡើង ក្នុងគោលបំណង សម្រាប់ឱ្យអាជីវករ ពាណិជ្ជករ ខ្នាតតូច ទាំង ខ្នាតមធ្យម និងខ្នាតធំ ដែលមានតម្រូវការដើមទុន ក្នុងការពង្រីកអាជីវកម្ម ឬបន្ថែមដើមទុន។ អាច កម្ចីបានរហូតដល់ ៥០.០០០ដុល្លារអាមេរិក ឬ សមមូលជាប្រាក់រៀល និងរយៈពេលកម្ចីបាន រហូតដល់ ១២០ខែ។

កម្ចីអចលនទ្រព្យ



កម្ចីអចលនទ្រព្យ បង្កើតឡើងក្នុងគោលបំណង ផ្តល់ជាប្រភពហិរញ្ញវត្ថុ ជាលក្ខណៈឯកត្តជនយ៉ាង សម្បូរបែប ជូនអតិថិជន ដើម្បីយកទៅទិញដី លំនៅដ្ឋាន ទិញផ្ទះ សាងសង់ ឬជួសជុល ឬកែ លម្អគេហដ្ឋាន។ល។ អាចកម្ចីបានរហូតដល់ ៥០.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល រយៈពេលកម្ចីបានរហូតដល់ ១២០ខែ។

កម្ចីកសិកម្ម



កម្ចីកសិកម្ម បង្កើតឡើងក្នុងគោលបំណង ផ្តល់ប្រភពហិរញ្ញវត្ថុជាលក្ខណៈឯកត្តជន យ៉ាងសម្បូរបែបជូនអតិថិជន ដើម្បីយកទៅទិញគ្រាប់ពូជ ការចិញ្ចឹមសត្វ ការនេសាទ ទិញឧបករណ៍ទាក់ទងវិស័យកសិកម្ម ទិញដី សម្រាប់ ធ្វើកសិកម្ម។ល។ អាចកម្ចីបានរហូតដល់ ២០.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល និងរយៈពេលកម្ចីបាន រហូតដល់ ៦០ខែ។

កម្ចីយានយន្ត



កម្ចីយានយន្ត បង្កើតឡើងក្នុងគោលបំណង ផ្តល់ជាប្រភពហិរញ្ញវត្ថុជាលក្ខណៈឯកត្តជនយ៉ាងសម្បូរបែប ជូន អតិថិជន ដើម្បីយកទៅ ទិញម៉ូតូ រថយន្ត។ល។ អាចកម្ចីបានរហូតដល់ ៥០.០០០ដុល្លារអាមេរិក ឬសមមូលជា ប្រាក់រៀល និងរយៈពេលកម្ចីបានរហូតដល់ ៨៤ខែ។

កម្ចីបុគ្គលិក



កម្ចីបុគ្គលិក គឺកម្ចីផ្តល់ជូនបុគ្គលិកដែលបម្រើការងារនៅគ្រឹះស្ថាន ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ក្នុងគោល បំណងទិញសម្ភារៈប្រើប្រាស់ និងតម្រូវការផ្សេងៗ អាចកម្ចីបានរហូតដល់ ៥០.០០០ដុល្លារអាមេរិក ឬសមមូលជា ប្រាក់រៀល និងរយៈពេលកម្ចីបានរហូតដល់ ១២០ខែ។

កម្ចីសិក្សាអប់រំ



កម្ចីសិក្សាអប់រំបង្កើតឡើង ក្នុងគោលបំណង បង់ថ្លៃសិក្សាថ្នាក់ចំណេះដឹងទូទៅ ឧត្តមសិក្សា ក្រោយឧត្តមសិក្សា ឬការបណ្តុះបណ្តាលវិជ្ជា ជីវៈជាប្រចាំឆ្នាំ ឬប្រចាំឆមាស ឬមួយវគ្គសិក្សា ឬទិញឧបករណ៍-សម្ភារៈ ឬថ្លៃសេវាកម្មផ្សេងៗ ទាក់ទងការសិក្សា។ល។ អាចកម្ចីបានរហូត ដល់ ៥.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់ រៀល និងរយៈពេលកម្ចីបានរហូតដល់៤៨ខែ។

កម្ចីសម្ភារប្រើប្រាស់



កម្ចីសម្ភារប្រើប្រាស់ បង្កើតឡើងក្នុងគោល បំណងផ្តល់ជាប្រភពហិរញ្ញវត្ថុ ជាលក្ខណៈឯកត្ត ជនយ៉ាងសម្បូរបែបជូនអតិថិជន ដើម្បីយកទៅ ទិញសម្ភារប្រើប្រាស់ដូចជា៖ ទូរសព្ទដៃ ទូរទស្សន៍ ម៉ាស៊ីនថតរូប ម៉ាស៊ីនបោកកក់សម្លៀកបំពាក់ ម៉ាស៊ីនត្រជាក់ ទូរទឹកកក សម្ភារប្រើប្រាស់ ផ្សេងៗទៀត។ អាចកម្ចីបានរហូតដល់ ៥.០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល និងរយៈ ពេលកម្ចីបានរហូតដល់៤៨ខែ។

កម្ចីកម្សាន្ត



កម្ចីកម្សាន្តបង្កើតឡើង ក្នុងគោលបំណងផ្តល់ជាប្រភពហិរញ្ញវត្ថុ ជាលក្ខណៈឯកត្តជនយ៉ាងសម្បូរបែបជូន អតិថិជន ដើម្បីយកទៅប្រើប្រាស់ការរៀបអាពាហ៍ពិពាហ៍ ដំណើរកម្សាន្តក្នុងប្រទេស ឬក្រៅប្រទេស។ល។ អាច កម្ចីបានរហូតដល់ ២០.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល និងរយៈពេលកម្ចីបានរហូតដល់៦០ខែ។

កម្ចីទុនបង្វិល



កម្ចីទុនបង្វិលបង្កើតឡើង ក្នុងគោលបំណងផ្តល់ប្រភពហិរញ្ញវត្ថុដល់អាជីវករ ឬពាណិជ្ជករ ដែលខ្វះខាតសាច់ ប្រាក់បង្វិលក្នុងរយៈពេលខ្លី។ល។ អាចកម្ចីបានរហូតដល់ ៥០.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល និង រយៈពេលកម្ចីបានរហូតដល់ ៨៤ខែ។

កម្ចីអនាម័យ



កម្ចីអនាម័យបង្កើតឡើង ក្នុងគោលបំណងចូលរួមចំណែកធ្វើឱ្យប្រជាជន នៅតាមទីប្រជុំជន ឬជនបទមានសុខ ភាពល្អ និងរស់នៅក្រោមបរិយាកាសដែលមានបរិស្ថានល្អតាមរយៈ ការសាងសង់អណ្តូងទឹកស្អាត ឡូជីវិកខ្សែបង្គន់អនាម័យ ទិញធុងចម្រោះទឹកស្អាត ។ល។ អាចកម្ចីបានរហូតដល់ ២.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់ រៀល និងរយៈពេលកម្ចីបានរហូតដល់ ២៤ខែ។

កម្ចីក្រុមធានា



កម្ចីក្រុមធានា គឺជាប្រភេទប្រាក់កម្ចីជាប្រាក់រៀលដែលផ្តល់ជូនប្រជាពលរដ្ឋទូទៅនៅតាមជនបទ និងទីប្រជុំជននានា ជាលក្ខណៈក្រុមធានាគ្នាទៅវិញទៅមក ក្នុងគោលបំណងបង្កើត ឬពង្រីកមុខរបរខ្នាតតូច ឬតម្រូវការប្រើប្រាស់ផ្សេងៗ ដែលធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង។ អាចកម្ចីបានរហូតដល់ ១.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល និង រយៈពេលកម្ចីបានរហូតដល់ ២៤ខែ។

ចំណាប់អារម្មណ៍អតិថិជន



ដែលមានទីតាំងនៅជិតទីលំនៅដ្ឋានរបស់នាងខ្ញុំផងដែរ។ នាងខ្ញុំ ក៏បានសម្រេចចិត្តប្រើប្រាស់កម្មវិធីអាជីវកម្ម របស់ប្រសិទ្ធភាព ហ្វាយនែន មកដល់បច្ចុប្បន្នអាជីវកម្មរបស់ខ្ញុំ មានការរីកចម្រើន និងមានលំនឹងយ៉ាងល្អ។ នាងខ្ញុំក៏សូមថ្លែងអំណរអរគុណដល់បុគ្គលិក របស់ប្រសិទ្ធភាព ហ្វាយនែន ដែលបានប្រឹក្សា និងផ្តល់កម្មវិធីសម្រាប់អាជីវកម្ម របស់នាងខ្ញុំ ដើម្បីធ្វើការពង្រឹង និងពង្រីកទៅមុខបន្ថែមទៀត។

នាងខ្ញុំបានប្រកបអាជីវកម្ម បោកអ៊ុត រយៈពេលជិត១០ឆ្នាំមកហើយ។ ក្នុងអំឡុងពេលនាងខ្ញុំកំពុងមានតម្រូវការទុនបន្ថែម ដើម្បីពង្រីក និងធ្វើឱ្យអាជីវកម្មរបស់ខ្ញុំឱ្យកាន់តែរឹងមាំ នាងខ្ញុំក៏បានស្គាល់ពីផលិតផលកម្មវិធីសម្រាប់អាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី



ពង្រីកអាជីវកម្ម ដែលធ្វើឱ្យគ្រួសាររបស់ខ្ញុំមានការរីកចម្រើន។ ដូច្នេះចំពោះកម្មវិធីនេះ ខ្ញុំពុំមានបញ្ហាអ្វី ជាមួយប្រសិទ្ធភាព ហ្វាយនែន ទេ ការបង់សងប្រាក់ និងស្ថានភាពគ្រួសារល្អ។ ខ្ញុំបាទសូមថ្លែងអំណរអរគុណដល់គណៈគ្រប់គ្រងប្រសិទ្ធភាព ហ្វាយនែន ដែលបានផ្តល់កម្មវិធីជូនខ្ញុំបាទ ដោយការប្រឹក្សា ប្រើប្រាស់ឱ្យចំគោលដៅ ធ្វើឱ្យគ្រួសាររបស់ខ្ញុំមានជីវភាពសមរម្យមកដល់បច្ចុប្បន្ន។

ខ្ញុំបាទជាអ្នកប្រកបរបររក្សាដី និងច្រូតស្រូវ ខ្ញុំមានត្រាក់ទ័រ និងម៉ាស៊ីនច្រូតស្រូវ បរទេសមានអាយុកាលប្រហែល៥ឆ្នាំហើយ។ ខ្ញុំបានទទួលកម្មវិធីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ជាច្រើនលើកដើម្បីយកមកធ្វើកសិកម្ម និង



ខ្ញុំបាទជាអ្នករត់កង់បី និងភរិយាជាអ្នកលក់ចាប់ហួយនៅផ្ទះ ខ្ញុំទាំងពីរនាក់បានប្រកបរបរនេះ មានរយៈពេលប្រហែល ៨ឆ្នាំមកហើយ។ យើងខ្ញុំបានទទួលកម្ចីពីគ្រឹះស្ថាន ប្រសិទ្ធភាពហួយនៃន ជាច្រើនលើកដែលប្រកាន់ភ្ជាប់ជាមួយការប្រឹក្សាយោបល់របស់បុគ្គលិក ប្រសិទ្ធភាព ហួយនៃន ជានិច្ចសម្រាប់យកមកពង្រីកមុខរបរ ដែលជាកត្តាមួយធ្វើឱ្យការរកស៊ីរបស់ពួក



ខ្ញុំស្របតាមស្ថានភាពសេដ្ឋកិច្ច។ បច្ចុប្បន្ននេះអាជីវកម្មរបស់ពួកខ្ញុំមានដំណើរការល្អ និងគ្រួសារយើងខ្ញុំមានជីវភាពសមរម្យ ដែលធ្វើឱ្យការបង់សងប្រាក់ត្រលប់ទាន់ពេលវេលា។ ជាចុងក្រោយយើងខ្ញុំទាំងពីរនាក់ សូមគោរពជូនពរឱ្យគណៈគ្រប់គ្រង និងបុគ្គលិករបស់ គ្រឹះស្ថាន ប្រសិទ្ធភាព ហួយនៃន ទាំងអស់ទទួលបាននូវសុខភាពល្អ សំណាងល្អ គ្រឹះស្ថានកាន់តែមានភាពរីកចម្រើនទៅមុខជានិច្ច។




ជម្រាបសួរ! ខ្ញុំបាទជាអ្នកប្រកបរបរដឹកឥវ៉ាន់ដែលមានរយៈពេលប្រហែលជាជាង ៣ឆ្នាំមកហើយ។ ខ្ញុំមានបំណងចង់កែលម្អគេហដ្ឋាន ដើម្បីឱ្យគ្រួសាររបស់ខ្ញុំរស់នៅសមរម្យ និងការស្នាក់នៅប្រចាំថ្ងៃប្រកបដោយភាពកក់ក្តៅ។



ក្នុងខណៈពេលនោះ ខ្ញុំក៏បានស្គាល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហួយនៃន ភីអិលស៊ី ដែលមានទីតាំងស្ថិតនៅជិតផ្ទះរបស់ខ្ញុំ ដែលធ្វើឱ្យមានភាពងាយស្រួល ក្នុងការសាកសួរព័ត៌មានបន្ថែម ដោយប្រសិទ្ធភាព ហួយនៃន មានផលិតផលយ៉ាងសម្បូរបែប អត្រាការប្រាក់សមរម្យ សេវាអ៊ីស ការបង់សងត្រលប់មានភាពបត់បែន ខ្ញុំក៏បានសម្រេចចិត្តស្នើសុំកម្ចីពីប្រសិទ្ធភាព ហួយនៃន ដើម្បីមកសាងសង់កែលម្អគេហដ្ឋានរបស់ខ្ញុំ ឱ្យមានភាពល្អប្រសើរជាងមុន។ តាមរយៈកម្ចីរបស់ប្រសិទ្ធភាព ខ្ញុំបានសម្រេចបំណងក្នុងការកែលម្អគេហដ្ឋានបានសមរម្យសម្រាប់គ្រួសារស្នាក់នៅប្រចាំថ្ងៃបានរួចរាល់។






អភិបាលកិច្ច

ភាគទុនិក

ឈ្មោះភាគទុនិក	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់គិតជាដុល្លារ	ភាគរយ
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី	២.៨៧៣.១៧៨	២.៨៧៣.១៧៨	៩៨,៥៤%
លោក ឡុង ពិសី	៤២.៥៨៨	៤២.៥៨៨	១,៤៦%
សរុប	២.៩១៥.៧៦៦	២.៩១៥.៧៦៦	១០០%

១ភាគហ៊ុន = ១ដុល្លារអាមេរិក

រចនាសម្ព័ន្ធ



អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជនស្នេហា ជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្ន អ្នកឧកញ៉ា ជា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ អ្នកឧកញ៉ា ក៏ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល និងអគ្គ នាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌូខេសិន ដែលជាស្ថាប័នផ្តល់សេវាអប់រំ ឈានមុខគេនៅក្នុងព្រះ រាជាណាចក្រកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជា ច្រើនដូចជា៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងសូហ្គូ (SOGO) ហើយលោកមានឯកទេសផ្នែកអប់រំ និងការអភិវឌ្ឍន៍សហគមន៍ផងដែរ។ បច្ចុប្បន្ន អ្នកឧកញ៉ាមានតំណែងជា សមាជិកទីប្រឹក្សា និងជាសហអនុប្រធានក្រុមការងារផ្នែកសុខាភិបាល (ចាប់ពីឆ្នាំ២០២៣) សហអនុប្រធានក្រុមការងារ ផ្នែកអប់រំ (ចាប់ពីឆ្នាំ ២០១៩) នៃសភាពាណិជ្ជកម្មកម្ពុជា ទីប្រឹក្សាភិបាលនៃសមាគមសហគ្រិនស្រ្តីកម្ពុជា សមាជិក ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព សមាជិកស្ថាបនិក នៃសហព័ន្ធសេវាអប់រំនៅ កម្ពុជា ប្រធានស្ថាបនិកភីត្វីយស នៃសហព័ន្ធកីឡូឈ្មួញក្រោកមុខ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហា និកាយ នៃព្រះរាជាណាចក្រកម្ពុជា។



អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ អ្នកឧកញ៉ា បានសិក្សានៅសាកល វិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ អ្នកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសុខភាពសាធារណៈពីសាកល វិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក និងលោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជ បណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្ត្រទូទៅ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ចប់ការហ្វឹកហ្វឺនផ្នែកវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យឈើកាហ្គោ នៃសាកលវិទ្យាល័យ អៀលលីណាយ ទីក្រុងដីកាហ្គោ រដ្ឋអៀលលីនណាយ សហរដ្ឋអាមេរិក និងការហ្វឹកហ្វឺនក្រោយថ្នាក់វេជ្ជបណ្ឌិត ក្នុងតួនាទីជា ទីប្រឹក្សាសុខភាពសាធារណៈ នៃគម្រោងសមាហរណកម្មនៃការ ទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺកុមារ (ស.ព.ជ.ក) អង្គការដៃគូសម្រាប់អភិវឌ្ឍន៍ នៃទីក្រុង ស៊ីលវីស្ត្រីង រដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក មានទីតាំងស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

អ្នកឧកញ៉ា បានធ្វើការជាសាស្ត្រាចារ្យវិទ្យាសាស្ត្រ បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង Los Angeles រដ្ឋ California មុនពេលដែលអ្នកឧកញ៉ាវិល ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្ត មានតួនាទីជាទីប្រឹក្សាយោបល់នៃគម្រោង សមាហរណកម្មការគ្រប់គ្រងជំងឺកុមារ (Integrated Management of Childhood Illness, IMCI) និងសុខភាព សាធារណៈរបស់អង្គការ ដៃគូដើម្បីអភិវឌ្ឍន៍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្រោយមក អ្នកឧកញ៉ាបានកាន់តំណែងជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យា

លំយ គណិតសាស្ត្រ វិទ្យាសាស្ត្រ និងវិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ហើយលោកក៏ទទួលបានការតែងតាំងជា ស្ថាបនិកព្រឹទ្ធបុរស អនុប្រធានគណៈកម្មការអប់រំ និងក៏ជាសាស្ត្រាចារ្យ ផ្នែក សុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា មុនពេលលោកបង្កើតក្រុម ហ៊ុន ម៉េងលី ជេ. គូច អេឌូខេសិន នាឆ្នាំ២០០៥។

អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ចំពោះការចូលរួមយ៉ាងសកម្មរបស់លោកក្នុងកិច្ចការងារមនុស្សធម៌ ការអភិវឌ្ឍ សហគមន៍ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងការបម្រើសេវាសង្គម។



លោក គង់ រ៉ាវ៉ា អភិបាលឯករាជ្យ

លោក គង់ រ៉ាវ៉ា មានតួនាទីជាអភិបាលឯករាជ្យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០១៨។ លោកក៏ជាអភិបាលឯករាជ្យ នៃក្រុមហ៊ុន ម៉េងលី ជេ.គូច អេឌូខេសិន ព្រមទាំងជាសមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារ ឯកទេស Maritime។ លោកមានបទពិសោធន៍ ៤០ឆ្នាំ លើការដឹកនាំ និងគ្រប់គ្រង ក្នុងវិស័យអាជីវកម្មផ្សេងៗជាច្រើនដូចជា៖ កាសែត ទស្សនាវដ្តី ការវិនិយោគ ការបោះ ពុម្ពប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ វិស័យកាត់ដេរ ធនាគារ សណ្ឋាគារ កាស៊ីណូ ធានា រ៉ាប់រងទូទៅ សម្ភារៈសំណង់ នាំចេញ និងនាំចូល(Export & Import Company) អាហារ និងភេសជ្ជៈ ការវាយតម្លៃលើផលប៉ះពាល់ខាងបរិស្ថាន វិស័យអចលនទ្រព្យ និងវិស័យអប់រំ។ លោកទទួលបានចំណេះដឹងទូលំទូលាយទាំងក្នុង និងក្រៅប្រទេសដូចជា៖ ទូរិន អ៊ីតាលី និងហាវី សហរដ្ឋអាមេរិក ហើយលោកក៏ធ្លាប់ត្រូវបានគេអញ្ជើញជាគ្រូបង្គោល ជាវគ្គិនក្នុងវគ្គហ្វឹកហ្វឺន សិក្ខាសាលាដែលបាន ធ្វើឡើងក្នុង និងក្រៅប្រទេសផងដែរ។

លោក ឡុង ពិសី អភិបាល

លោក ឡុង ពិសី គឺជាភាគទុនិក និងសមាជិកក្រុមប្រឹក្សាភិបាល នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ ក្នុងនាមជា សមាជិកក្រុមប្រឹក្សាភិបាលមួយរូប លោកមានតួនាទីយ៉ាងសំខាន់មួយ ក្នុងការត្រួតពិនិត្យ លើការរៀបចំគម្រោងអាជីវកម្ម របស់គ្រឹះស្ថាន ក៏ដូចជា ពង្រឹងទៅលើអាជីវកម្មទាំងអស់ ដែលពាក់ព័ន្ធជាមួយនឹងគម្រោងថវិកា ប្រចាំឆ្នាំ និងធ្វើយ៉ាងណាឱ្យប្រតិបត្តិការអាជីវកម្មមួយនេះដំណើរការទៅ បានរលូន។ លោកបានចាប់ផ្តើមតួនាទីជាសមាជិកក្រុមប្រឹក្សាចាប់តាំងពី ឆ្នាំ២០១៨។ លោកមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការដឹកនាំ និងគ្រប់គ្រង ក្នុងវិស័យផ្សេងៗ ជាច្រើនជាពិសេស វិស័យ អប់រំ។ លោក ឡុង ពិសី បានបញ្ចប់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រភាសាអង់គ្លេស នៅក្នុងឆ្នាំ២០០៦ នៅសាកលវិទ្យាល័យ វៀលប្រាយ។ លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅឆ្នាំ២០២២ នៅសាកលវិទ្យា ល័យភូមិន្ទនីតិសាស្ត្រផងដែរ។





លោក ស៊ីន ពិសិដ្ឋ អគ្គនាយក

លោក ស៊ីន ពិសិដ្ឋ មានតួនាទីជា អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ លោកបានចាប់ផ្តើមការងារជាមួយគ្រឹះស្ថាន ប្រសិទ្ធភាព តាំងពីឆ្នាំ ២០២១។ លោកមានបទពិសោធការងាររយៈពេលជិត២០ឆ្នាំ នៅក្នុងវិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ ព្រមទាំងវិស័យទូទាត់សងប្រាក់ផងដែរ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០២។ លោកបានចូល រួមវគ្គបណ្តុះបណ្តាល ក៏ដូចជាសិក្ខាសាលាជាច្រើនទាក់ទងនឹងវិស័យធនាគារ និងមីក្រូ ហិរញ្ញវត្ថុ និងវិស័យទូទាត់សងប្រាក់។



លោក យុន ជាវុធ អគ្គនាយកផ្នែកហិរញ្ញវត្ថុ និងអគ្គនាយកស្តីទីផ្នែកប្រតិបត្តិការ

បច្ចុប្បន្ន លោក យុន ជាវុធ មានតួនាទីជា អគ្គនាយកផ្នែកហិរញ្ញវត្ថុ និងអគ្គនាយកស្តីទីផ្នែក ប្រតិបត្តិការ។ លោកបានចាប់ផ្តើមការងារជាមួយគ្រឹះស្ថាន ប្រសិទ្ធភាព តាំងពីឆ្នាំ២០២១។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ និងអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ។ លោកមានបទពិសោធដិត២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកមានបទពិសោធលើការ គ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងសាខា និងការគ្រប់គ្រងគណនេយ្យសាខា លោកក៏បានចូល រួមវគ្គបណ្តុះបណ្តាលរយៈពេលបីខែលើបទប្បញ្ញត្តិ និងការប្រតិបត្តិតាមដែលទទួលស្គាល់ ដោយធនាគារជាតិ នៃ កម្ពុជាផងដែរ។



លោក ឯក ណារិទ្ធ ប្រធាននាយកដ្ឋានឥណទាន

លោក ឯក ណារិទ្ធ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម និងបរិញ្ញាបត្រផ្នែក លក់ និងទីផ្សារ។ លោកបានចាប់ផ្តើមការងារជាមួយគ្រឹះស្ថាន ប្រសិទ្ធភាព តាំងពីឆ្នាំ ២០២២។ លោកមានបទពិសោធដិត២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងស្រុកផ្សេងៗ លើវគ្គទាក់ទង នឹងការគ្រប់គ្រងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងហានិភ័យឥណទាន គ្រូ បង្គោលបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងសាខា ជំនាញលក់ ការគ្រប់គ្រងប្រតិបត្តិការ អាជីវកម្មខ្នាតតូច និងមធ្យមវាយតម្លៃវត្ថុបញ្ចាំ និងភាពជាអ្នកដឹកនាំ។

លោក ឆយ វ៉ាន់ដេត ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល



លោក ឆយ វ៉ាន់ដេត បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មានតួនាទីជាប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល ក្នុងឆ្នាំ២០២៣លោកបានផ្លាស់ប្តូរតួនាទីជាប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ លោកមានបទពិសោធដិត២០ ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ លោកបានធ្លាប់បានបម្រើការងារជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុជាច្រើនគ្រឹះស្ថាន។ លោកមានបទពិសោធក្នុងការគ្រប់គ្រងធនធានមនុស្ស ជាច្រើនឆ្នាំ។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស។

លោក លី គីមងន ប្រធានផ្នែកសវនកម្មផ្ទៃក្នុង



លោក លី គីមងន បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅក្នុងឆ្នាំ២០២២ តួនាទីជា ប្រធានផ្នែកសវនកម្មផ្ទៃក្នុង។ លោកបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី លោកមានបទពិសោធជាង១១ឆ្នាំ ទាក់ទងការងារ ផ្នែកសវនកម្មផ្ទៃក្នុង គណនេយ្យករ មន្ត្រីឥណទាន ធនធានមនុស្ស និងរដ្ឋបាល(ទាំងវិស័យ មីក្រូហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ វិស័យអប់រំ និងវិស័យកសិកម្ម)។ លោកបានចូលរួមវគ្គ បណ្តុះបណ្តាលជាច្រើនទាក់ទងផ្នែកសវនកម្ម និងគ្រប់គ្រងហានិភ័យ។

លោក គាត សុខគីម ប្រធានផ្នែកឥណទាន



លោក គាត សុខគីម បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅដើមឆ្នាំ២០២៣ ក្នុងតួនាទីជាប្រធានផ្នែកឥណទាន។ លោកបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា។ លោកមានបទពិសោធការងារច្រើនជាង១០ ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមាន៖ ការគ្រប់គ្រងហានិភ័យឥណទាន ជាគ្រូ បង្គោលបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងសាខា ជំនាញលក់ ការគ្រប់គ្រងប្រតិបត្តិការ អាជីវកម្ម ការវាយតម្លៃវត្ថុបញ្ចាំ និងភាពជាអ្នកដឹកនាំ។ លើសពីនេះទៀតលោកក៏បានចូល រួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនពាក់ព័ន្ធទាក់ទងនឹងការគ្រប់គ្រងស្ថាប័នក្នុង វិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារផងដែរ។



កញ្ញា សី ធីតា ប្រធានផ្នែកគណនេយ្យហិរញ្ញវត្ថុ

កញ្ញា សី ធីតា មានតួនាទីជាប្រធានគណនេយ្យហិរញ្ញវត្ថុ។ កញ្ញាបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០១៤ ដែលមានតួនាទីជាជំនួយការបេឡាធិការ ប្រចាំសាខារាជធានីភ្នំពេញ។ ដោយការខិតខំប្រឹងប្រែងកញ្ញាបានផ្លាស់ប្តូរតួនាទីជាច្រើនក្នុងគ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន។ កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ហើយបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលទាក់ទង និងវិស័យធនាគារ និងហិរញ្ញវត្ថុ។



អ្នកស្រី យឹម ស្រីឡុង មន្ត្រីគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាមដាន់ខ្ពស់

អ្នកស្រី យឹម ស្រីឡុង បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ជាមន្ត្រីហានិភ័យ និងប្រតិបត្តិតាមដាន់ខ្ពស់ នៅដើមខែកញ្ញា ឆ្នាំ២០២០ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ។ អ្នកស្រី មានបទពិសោធជាង ៧ឆ្នាំ ផ្នែកប្រតិបត្តិតាមក្នុងវិស័យហិរញ្ញវត្ថុ។ អ្នកស្រីទទួលបានវិញ្ញាបនបត្របទប្បញ្ញត្តិ និងការប្រតិបត្តិតាមដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។



លោក បែរ ពលទោ មន្ត្រីព័ត៌មានវិទ្យាជាន់ខ្ពស់


លោក បែរ ពលទោ មានតួនាទីជាមន្ត្រីជាន់ខ្ពស់ព័ត៌មានវិទ្យា លោកបានបញ្ចប់ បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ លោកបានចាប់ផ្តើមការងារជាមួយគ្រឹះស្ថាន ប្រសិទ្ធភាព តាំងពីឆ្នាំ២០២២។ លោកមានបទពិសោធជាង៥ឆ្នាំ លើផ្នែកព័ត៌មានវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យទូទាត់សងប្រាក់។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលច្រើនទាក់ទងនឹងផ្នែកព័ត៌មានវិទ្យា។ បច្ចុប្បន្នលោកជាអ្នកគ្រប់គ្រងផ្នែកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធធនាគារស្នូល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ផងដែរ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ត្រូវបានធ្វើឡើងយ៉ាងទៅជាប្រចាំត្រីមាស ឬរៀងរាល់៤(បួន)ដង ក្នុងមួយឆ្នាំ។ ក្នុងករណីពិសេសដែលកើតមានឡើង ក្រុមប្រឹក្សាភិបាលនឹងកោះប្រជុំវិសាមញ្ញតាមស្ថានភាពជាក់ស្តែង។ សម្រាប់ការប្រជុំគណៈកម្មការសវនកម្ម និងគណៈកម្មការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម យ៉ាងតិចពីរដងក្នុងមួយឆ្នាំ។







ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក

ការបណ្តុះបណ្តាលផ្ទៃក្នុង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តែងតែផ្តល់វគ្គបណ្តុះបណ្តាលផ្ទៃក្នុងជូនបុគ្គលិកទាំងអស់ ដើម្បីឱ្យបុគ្គលិកទាំងអស់មានការយល់ដឹងអំពី គោលការណ៍ នីតិវិធី ទស្សនៈវិស័យ ចក្ខុវិស័យរបស់គ្រឹះស្ថាន ក្រមសីលធម៌ ការងារប្រកបដោយវិជ្ជាជីវៈ បណ្តុះនូវផ្នត់គំនិត ព្រមទាំងចំណេះជំនាញដើម្បីអនុវត្តការងារ។ ការបណ្តុះបណ្តាលរួមមាន៖ គោលការណ៍ធនធានមនុស្ស គោលការណ៍ឥណទាន នីតិវិធីវាយតម្លៃទ្រព្យធានា ការគ្រប់គ្រង ការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជំនាញផ្នែកលក់ ។ល។ ការផ្តល់វគ្គបណ្តុះបណ្តាលផ្ទៃក្នុង របស់ប្រសិទ្ធភាព ហ្វាយនែន សម្រាប់ឆ្នាំ២០២៣ រួមមានដូចខាងក្រោម៖

- ❖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានផ្តល់វគ្គបណ្តុះបណ្តាលដល់គណៈគ្រប់គ្រង ព្រមទាំងនាយកសាខាទាំងអស់អំពី៖ ការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
- ❖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលអំពី៖
 - ១) គោលការណ៍ឥណទាន
 - ២) ការប្រើប្រាស់ទម្រង់ឥណទាន
 - ៣) ការគ្រប់គ្រងសាច់ប្រាក់
- ❖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលអំពី៖
 - ១) គោលការណ៍ធនធានមនុស្ស
 - ២) ការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
 - ៣) នីតិវិធីឥណទាន
 - ៤) សន្តតិកម្ម និងជំនួយស្មារតីផ្នែកច្បាប់ផ្សេងៗ
- ❖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលអំពី៖
 - ១) មុខងារ និងក្រមសីលធម៌របស់សវនកម្មផ្ទៃក្នុង
 - ២) លក្ខណៈសម្បត្តិរបស់បុគ្គលិកល្អ
 - ៣) ការសិក្សាវាយតម្លៃឥណទាន និងនីតិវិធីគ្រប់គ្រងបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី
 - ៤) ការប្រើប្រាស់សក្ខីបត្រ និងការគ្រប់គ្រងប្លង់
 - ៥) យុទ្ធសាស្ត្រកំពូលអ្នកលក់។

ការបណ្តុះបណ្តាលនេះជាកត្តាមួយជួយជំរុញ និងពង្រឹងនូវសមត្ថភាពបុគ្គលិកឱ្យមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចតាមគោលដៅរបស់គ្រឹះស្ថាន។



សកម្មភាពចូលរួមវគ្គបណ្តុះបណ្តាល



សកម្មភាពចូលរួមវគ្គបណ្តុះបណ្តាល



សកម្មភាពពិសារអាហារថ្ងៃត្រង់





សកម្មភាពប្រគល់ប័ណ្ណសេរីដល់បុគ្គលិក



កម្រងរូបថតអនុស្សាវរីយ៍ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលទទួលបាន




វគ្គបណ្តុះបណ្តាលខាងក្រៅ

ក្រៅពីការបណ្តុះបណ្តាលផ្ទៃក្នុង គ្រឹះស្ថានក៏បានបញ្ជូនបុគ្គលិកផ្នែក ដែលពាក់ព័ន្ធឱ្យចូលរួមការបណ្តុះបណ្តាលខាងក្រៅ និងសិក្ខាសាលាដែលបានរៀបចំឡើងដោយ ធនាគារជាតិ នៃ កម្ពុជា សមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុន ក្រេឌីត ហ្សូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង និងអាជ្ញាធរដទៃទៀតដែលពាក់ព័ន្ធ។

នាយកដ្ឋាន	ប្រធានបទ	ជាមួយស្ថាប័ន
សវនកម្មផ្ទៃក្នុង	ការទប់ស្កាត់ការក្លែងបន្លំប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងការកាត់បន្ថយហានិភ័យ	សមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា
បុគ្គលិកផ្នែកឥណទានបានចូលរួមវគ្គបណ្តុះបណ្តាលចំនួន ២៤នាក់	ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ	វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ
គ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម	អនុលោមតាម និងបទប្បញ្ញត្តិ	វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ
ប្រធាននាយកដ្ឋានឥណទាន	សិក្ខាសាលាថ្នាក់តំបន់ សម្រាប់គ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុស្តីពី «ការពង្រឹងសមត្ថភាពគ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ជីវភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ»	មណ្ឌលសិក្សាបច្ចេកទេសធនាគារ

វិញ្ញាបនបត្ររបស់បុគ្គលិកដែលទទួលបានពីវគ្គបណ្តុះបណ្តាល





ដំណើរការម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តែងតែរៀបចំដំណើរកម្សាន្ត ឬកម្មវិធីដប់លៀងប្រចាំឆ្នាំដល់ បុគ្គលិកជារៀងរាល់ឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ ប្រសិទ្ធភាព បានរៀបចំកម្មវិធីដប់លៀងប្រចាំឆ្នាំ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅ Amazon Resort ដោយមានការចូលរួមពីបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុង នោះមានកម្មវិធីជាច្រើនដូចជា៖ ការពិសារអាហារជួបជុំគ្នា ការប្រគល់ប័ណ្ណសរសើរដល់បុគ្គលិកដែលមានអត្ថិភាព ការងារចាប់ពី៥ឆ្នាំឡើងទៅ ព្រមទាំងមានរង្វាន់លើកទឹកចិត្តដល់បុគ្គលិកផងដែរ។





របាយការណ៍សវនកម្ម

ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួច របស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗ ដល់ក្រុមគ្រួសារចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ខាតមុនដកពន្ធ	(៩.១៤១)	(៣៧.៥៦៩)	(៣៤៩.២៣១)	(១.៤២៧.៣០៧)
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	២.៨៩៥	១១.៨៩៨	៦២.៦០៩	២៥១.៧៩៦
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(៦.២៤៦)	(២៥.៦៧១)	(២៨៦.៦២២)	(១.១៧៥.៥១១)

ដើមទុន

ពុំមានការប្រែប្រួលរចនាសម្ព័ន្ធភាគហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។ សូមមើលកំណត់សម្គាល់ ១៦ សម្រាប់ព័ត៌មានលម្អិត។

ភាគលាភ

ពុំមានការប្រកាស ឬបែងចែកភាគលាភឡើយហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នោះឡើយ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹងការលុបចោលឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថាវាល់ឥណទានអាក្រក់ដែលបានដឹងថា

មិនអាចទាញបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានប៉ាន់ស្មានគ្រប់គ្រាន់សម្រាប់ឥណទានអាក្រក់ និង ជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យចំនួន ទឹកប្រាក់នៃឥណទានអាក្រក់ដែលបានលុបចោល ឬចំនួនទឹកប្រាក់សំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយ ការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានចំនួនមិនគ្រប់គ្រាន់ជាសាវន្តនោះទេ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប នានា ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ក្រៅពីឥណទាន ដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុង ប្រតិបត្តិការអាជីវកម្មធម្មតា ក្នុងតម្លៃរបស់វាដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ ត្រូវបានបន្ថយនៅស្មើនឹងតម្លៃដែល គិតថានឹងអាចទទួលស្គាល់បានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចបណ្តាលឲ្យការ កំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយ នឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយ ការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ គឺពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្នុងការធានាចំពោះ បំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅអំពី ប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនឡើយ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងទៀតរបស់ក្រុមហ៊ុនដែលត្រូវបំពេញ ឬអាចនឹងត្រូវ បំពេញក្នុងរយៈពេល១២ខែ បន្ទាប់ពីថ្ងៃកាលបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារ វន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានព្រឹត្តិការណ៍ជាសាវន្តផ្សេងទៀតកើតឡើង បន្ទាប់ពីកាលបរិច្ឆេទរបាយ ការណ៍ ដែលតម្រូវឲ្យមានការលាតត្រដាង ឬកែតម្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងអំឡុងកាលិយបរិច្ឆេទហិរញ្ញវត្ថុ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី	ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល
លោក ឡុង ពិសី	អភិបាល
លោក គង់ វ៉ារ៉ា	អភិបាលឯករាជ្យ

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងកាលិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។ ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរ ថានៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងកាលិយបរិច្ឆេទហិរញ្ញវត្ថុដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងកាលបរិច្ឆេទហិរញ្ញវត្ថុដែលរបាយការណ៍នេះ បានរៀបចំឡើងនោះទេ។

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

អភិបាលដែលកាន់មុខតំណែងនាចុងកាលិយបរិច្ឆេទហិរញ្ញវត្ថុ និងភាគកម្មរបស់ពួកគាត់នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣/២០២២		
	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ចំនួន ដុល្លារអាមេរិក
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី	៩៨,៥៤%	២.៨៧៣.១៧៨	២.៨៧៣.១៧៨
លោក ឡុង ពិសី	១,៤៦%	៤២.៥៨៨	៤២.៥៨៨

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងកាលិយបរិច្ឆេទ និងនៅចុងកាលិយបរិច្ឆេទហិរញ្ញវត្ថុនេះពុំមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះ បានផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនឲ្យទទួលបាននូវអត្ថប្រយោជន៍ តាមមធ្យោបាយផ្សេងៗនៃការទិញភាគហ៊ុននោះឡើយ។

ចាប់តាំងពីចុងកាលិយបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុបទទួលបាន ឬដល់កំណត់ទទួលបាន

ដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយសាជីវកម្មពាក់ព័ន្ធណាមួយ ជាមួយនឹងក្រុមហ៊ុនណាមួយ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិកនៃក្រុមហ៊ុន នោះ ឬដែលអភិបាលនោះមានភាគកម្មផ្នែកហិរញ្ញវត្ថុជាសាវ័ន្តនោះទេ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុងរបាយ ការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុល បង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុម ប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសម ហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយ ការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ
- ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវ លើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃ គណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃ ទៀតក្រៅពីធ្វើបែបនេះ និង
- ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះ ពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំង យ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ តំណាងឲ្យក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ មកជាមួយ ដូចដែលបានបង្ហាញនៅទំព័រទី១០ ដល់ទី៥៤ ថាបានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសាវ័ន្តនៃ

ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

បានចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖




អ្នកឧកញ៉ា វេជ្ជបណ្ឌិត គូច ម៉ែងលី
ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល



លោក ស៊ីន់ ពិសិដ្ឋ
អគ្គនាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី**30** ខែ**មេសា** ឆ្នាំ2024

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ របាយការណ៍លទ្ធផលហិរញ្ញវត្ថុ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដូចបានបង្ហាញនៅទំព័រទី១០ ដល់ទី៥៤ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុន ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀត ស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី១ ដល់ទី៥។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗនេះឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជៀសផុតពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏រួមបញ្ចូលគ្នាអាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយមក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចទាក់ទងនឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។

- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើ ភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើង ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្មដែរ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្តយើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគតអាចធ្វើឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- ធ្វើការវាយតម្លៃលើការបង្ហាញទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ ទាំងមូលដោយរួមបញ្ចូល ទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតជាសារវន្ត ក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជី ខេមបូឌា**

ហ្គេក ធាន
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2024

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៦	២.៩៦៨	១២.១២៤	២៦.៣៦០	១០៨.៥២៤
សមតុល្យនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	៧	៧១៨.៩៥៣	២.៩៣៦.៩២៣	៦៥៤.៣៣២	២.៦៩៣.៨៨៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៨	១៥០.៦២៨	៦១៥.៣១៥	១៤៨.៨៣៤	៦១២.៧៥០
ឥណទានផ្តល់ដល់អតិថិជន	៩	៤.៦៩៥.១៥៩	១៩.១៧៩.៧២៥	៤.១៣២.៩០៨	១៧.០១៥.១៨២
ទ្រព្យសកម្មផ្សេងៗ	១០	១៣៤.៩២១	៥៥១.១៥៣	១១៤.៥៥២	៤៧១.៦១១
ទ្រព្យ និងបរិក្ខារ	១១	២២.៦៧៥	៩២.៦២៧	២៨.០៧២	១១៥.៥៧២
ទ្រព្យសកម្មអរូបី	១២	៣៤.៤៩៨	១៤០.៩២៤	៥៣.៦៦២	២២០.៩២៦
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	៨៣.៩៣៦	៣៤២.៨៧៩	៦៥៤.៣៣២	២.៦៩៣.៨៨៥
ទ្រព្យសកម្មសរុប		៥.៨៤៣.៧៣៨	២៣.៨៧១.៦៧០	៥.២៤៩.៤៤៣	២១.៦១១.៩៥៧
បំណុល និងមូលធន					
បំណុល					
បំណុលពន្ធលើ					
ប្រាក់ចំណេញប្រចាំឆ្នាំ	១៣	-	-	២៩១	១.១៩៨
ប្រាក់កម្ចី	១៤	២.៥០១.០៩០	១០.២១៦.៩៥៣	១.៩៣១.១៣០	៧.៩៤៦.៣៤៥
បំណុលផ្សេងៗ	១៥	៥៣.៨៨៤	២២០.១១៦	២៨.០១២	៩៨.៨៥៨
បំណុលសរុប		២.៥៥៤.៩៧៤	១០.៤៣៧.០៦៩	១.៩៥៩.៤៣៣	៨.០៥៦.៤០១
មូលធន					
ដើមទុន	១៦	២.៩១៥.៧៦៦	១១.៦៦៣.០៦៤	២.៩១៥.៧៦៦	១១.៦៦៣.០៦៤
បុព្វលាភភាគហ៊ុន		៦៣.០៧៨	២៥៦.៩៨០	៦៣.០៧៨	២៥៦.៩៨០
ដើមទុនផ្សេងៗ	១៧	១៩០.០០០	៧៧៤.០៦០	១៩០.០០០	៧៧៤.០៦០
ទុនបម្រុង	១៨	៦៧.៧៧០	២៧៥.៤៣៦	២៧.៨៣៨	១១២.៣១៤
ប្រាក់ចំណេញរក្សាទុក		៥២.១៥០	១៩៩.០៨៣	៩៨.៣២៨	៣៨៧.៨៧៦
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	២៦៥.៩៧៨	-	៣៧១.២៦២
មូលធនសរុប		៣.២៨៨.៧៦៤	១៣.៤៣៤.៦០១	៣.២៩៥.០១០	១៣.៥៦៥.៥៥៦
បំណុល និងមូលធនសរុប		៥.៨៤៣.៧៣៨	២៣.៨៧១.៦៧០	៥.២៤៩.៤៤៣	២១.៦១១.៩៥៧

កំណត់សម្គាល់ដែលបានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លទ្ធផលលម្អិត

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	១៩	១.១៦០.២៨០	៤.៧៦៨.៧៥១	៩៩៧.០១០	៤.០៧៤.៧៨០
ចំណាយការប្រាក់	២០	(២៧២.០៧៧)	(១.១១៨.២៣៦)	(១៣២.០៧៩)	(៥៣៩.៨០៧)
ចំណូលពីការប្រាក់សុទ្ធ		៨៨៨.២០៣	៣.៦៥០.៥១៥	៨៦៤.៩៣១	៣.៥៣៤.៩៧៣
ចំណូលពីប្រតិបត្តិការផ្សេងៗ	២១	១២២.៦២១	៥០៣.៩៧២	៣៤.២១២	១៣៩.៨២៥
ចំណូលពីប្រតិបត្តិការសុទ្ធ		១.០១០.៨២៤	៤.១៥៤.៤៨៧	៨៩៩.១៤៣	៣.៦៧៤.៧៩៨
ការខាតបង់សុទ្ធលើខ្លួនភាពនៃ តម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ	៩	(២៥៧.៣៩៤)	(១.០៥៧.៨៨៩)	(៥១៨.៧៧៥)	(២.១២០.២៣៤)
ចំណាយលើបុគ្គលិក	២២	(៤៩៩.៤៧៨)	(២.០៥២.៨៥៥)	(៤៦១.៣៣៩)	(១.៨៨៥.៤៩២)
ចំណាយលើរំលស់	២៣	(២៩.៨០៧)	(១២២.៥០៧)	(៣៦.៤៣៧)	(១៤៨.៩១៨)
ចំណាយលើប្រតិបត្តិការ	២៤	(២៣៣.២៨៦)	(៩៥៨.៨០៥)	(២២២.២១៧)	(៩០៨.២០១)
ចំណាយលើពន្ធអប្បបរមា	១៣ខ	-	-	(៩.៦០៦)	(៣៩.២៦០)
ប្រាក់ខាតមុនដកពន្ធ		(៩.១៤១)	(៣៧.៥៦៩)	(៣៤៩.២៣១)	(១.៤២៧.៣០៧)
អត្ថប្រយោជន៍ពន្ធ					
លើប្រាក់ចំណេញ	១៣ខ	២.៨៩៥	១១.៨៩៨	៦១.៦០៩	២៥១.៧៩៦
ប្រាក់ខាតសុទ្ធ					
សម្រាប់ការិយបរិច្ឆេទ		(៦.២៤៦)	(២៥.៦៧១)	(២៨៧.៦២២)	(១.១៧៥.៥១១)
លទ្ធផលលម្អិតផ្សេងៗ					
ធាតុដែលនឹងមិនត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញ ទៅក្នុងរបាយការណ៍ចំណេញ ឬខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១០៥.២៨៤)	-	១៤៥.៤២៤
លទ្ធផលលម្អិតសរុប					
សម្រាប់ការិយបរិច្ឆេទ		(៦.២៤៦)	(១៣០.៩៥៥)	(២៨៧.៦២២)	(១.០៣០.០៨៧)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដើមទុន ដុល្លារអាមេរិក	បុព្វលាភភាគហ៊ុន ដុល្លារអាមេរិក	ដើមទុនផ្សេងៗ ដុល្លារអាមេរិក	ទុនបម្រុង ដុល្លារអាមេរិក	ប្រាក់ចំណេញរក្សាទុក ដុល្លារអាមេរិក	ទុនបម្រុងពីការប្តូររូបិយប័ណ្ណ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២.៩១៥.៧៦៦	៦៣.០៧៨	១៩០.០០០	២៧.៨៣៨	៩៨.៣២៨	-	៣.២៩៥.០១០
ប្រតិបត្តិការជាមួយភាគទុនិក៖							
ផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅ ទុនបម្រុង (កំណត់សម្គាល់ ១៨)	-	-	-	៣៩.៩៣២	(៣៩.៩៣២)	-	-
លទ្ធផលលម្អិតសរុប៖							
ប្រាក់ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-	(៦.២៤៦)	-	(៦.២៤៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-
	-	-	-	-	(៦.២៤៦)	-	(៦.២៤៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២.៩១៥.៧៦៦	៦៣.០៧៨	១៩០.០០០	៦៧.៧៧០	៥៦.១៥០	-	៣.២៨៨.៧៦៤
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២.៩១៥.៧៦៦	៦៣.០៧៨	១៩០.០០០	២៧.៨៣៨	៣៨៥.៩៥០	-	៣.៥៨២.៦៣២
លទ្ធផលលម្អិតសរុប៖							
ប្រាក់ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-	(២៨៧.៦២២)	-	(២៨៧.៦២២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-
	-	-	-	-	(២៨៧.៦២២)	-	(២៨៧.៦២២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២.៩១៥.៧៦៦	៦៣.០៧៨	២៧.៨៣៨	១៩០.០០០	៩៨.៣២៨	-	៣.២៩៥.០១០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	២០២៣			២០២២	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ខាត សុទ្ធសម្រាប់ការិយបរិច្ឆេទ		(៦.២៨៦)	(២៥.៦៧១)	(២៨៧.៦២២)	(១.១៧៥.៥១១)
និយ័តការលើ៖					
ចំណូលការប្រាក់	១៩	(១.១៦០.២៨០)	(៤.៧៦៨.៧៥១)	(៩៩៧.០១០)	(៤.០៧៤.៧៨០)
ចំណាយការប្រាក់	២០	២៧២.០៧៧	១.១១៨.២៣៦	១៣២.០៧៩	៥៣៩.៨០៧
ការខាតបង់សុទ្ធលើឱនភាពនៃកម្ចីទ្រព្យ សកម្មហិរញ្ញវត្ថុ	៩	២៥៧.៣៩៤	១.០៥៧.៨៨៩	៥១៨.៧៧៥	២.១២០.២៣៤
ចំណាយពន្ធអប្បបរមា		-	-	៩.៦០៦	៣៩.២៦០
អត្ថប្រយោជន៍ ពន្ធលើប្រាក់ចំណេញ	១៣២	(២.៨៩៥)	(១១.៨៩៨)	(៦១.៦០៩)	(២៥១.៧៩៦)
ចំណាយលើរំលស់	២៣	២៩.៨០៧	១២២.៥០៧	៣៦.៤៣៧	១៤៨.៩១៨
		(៦១០.១៨៣)	(២.៥០៧.៦៨៨)	(៦៤៩.៣៨៤)	(២.៦៥៣.៨៦៨)
បម្រែបម្រួលនូវ៖					
ឥណទានផ្តល់ដល់អតិថិជន		(៧៤០.០៣៩)	(៣.០៤១.៥៦០)	(៦៤២.៧៤៧)	(២.៦២៦.៩០៧)
ទ្រព្យសកម្មផ្សេងៗ		(១០.៦៨៧)	(៤៣.៩២៤)	(៩.៥៩៤)	(៣៩.២១១)
បំណុលផ្សេងៗ		២៩.៨៧២	១២២.៧៧៤	(១.៤០៤)	(៥.៧៣៨)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(១.៣៣០.៩៩៧)	(៥.៤៧០.៣៩៨)	(១.៣០៣.០៨៩)	(៥.៣២៥.៧២៤)
ការប្រាក់ទទួលបាន		១.០៨០.៦៧៤	៤.៤៤១.៥៧០	៩៧៩.៨៨២	៤.០០៤.៧៧៨
ការប្រាក់បានបង់		(២៦៧.៦១៨)	(១.០៩៩.៩១០)	(១៣០.៨៤៧)	(៥៣៤.៧៧២)
ពន្ធលើប្រាក់ចំណេញបានបង់	១៣៣	(២៩១)	(១.១៩៦)	(២៦.៣០២)	(១០៧.៤៩៦)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពប្រតិបត្តិការ		(៥១៨.២៣២)	(២.១៣១.៩៩៨)	(៤៨០.៣៥៦)	(១.៩៦៣.២១៤)

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ត)

		២០២៣		២០២២	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	១១	(៥.២៤៦)	(២១.៥៦១)	(២៧.៤៨៤)	(១១២.៣២៧)
ការដាក់ប្រាក់បញ្ញើមានកាលកំណត់		-	-	(៥០៥.៦៨២)	(២.០៦៦.៧២២)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ		(៥.២៤៦)	(២១.៥៦១)	(៥៣៣.១៦៦)	(២.១៧៩.០៤៩)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី	១៤	(២.៤០៥.៥៨៥)	(៩.៨៨៦.៩៥៤)	(១.៥៥៦.៨៥៤)	(៦.៣៦២.៨៦២)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	១៤	២.៩៧២.០៨៦	១២.២១៥.២៧៣	២.១៣៣.៣៤៣	៨.៧១៨.៩៧៣
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន		៥៦៦.៥០១	២.៣២៨.៣១៩	៥៧៦.៤៨៩	២.៣៥៦.១១១
ការកើនឡើង/(ថយចុះ)សុទ្ធនៃ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		៤៣.០២៣	១៧៤.៧៦០	(៤៣៧.០៣៣)	(១.៧៨៦.១៥២)
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលនៅថ្ងៃទី១ ខែមករា		១៧៨.០៥៦	៧៣៣.០៥៧	៦១៥.០៨៩	២.៥០៥.៨៧២
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៤.៧១០)	-	១៣.៣៣៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅថ្ងៃទី៣១ ខែធ្នូ (កំណត់សម្គាល់ ២៦)		២២១.០៧៩	៩០៣.១០៧	១៧៨.០៥៦	៧៣៣.០៥៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

...ធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរ
...Making Life Better

